

# នីតិវិធីធ្វើបរិវិសកម្មតាមប្រព័ន្ធអនឡាញ

ដើម្បីចូលរួមធ្វើបរិវិសកម្ម វិនិយោគិនត្រូវដាក់តម្កល់សាច់ប្រាក់ឲ្យបានគ្រប់គ្រាន់(១០០%) និង បំពេញទម្រង់ស្នើសុំចូលរួមបរិវិសកម្មតាមនីតិវិធីដូចខាងក្រោម៖

## ដំណាក់កាលទី១៖

ចូលទៅកាន់គេហទំព័រ [acledabank.com.kh](http://acledabank.com.kh) ឬ [acledasecurities.com.kh](http://acledasecurities.com.kh)

## ដំណាក់កាលទី២៖

បន្ទាប់មករកមើល និងចុចលើ មីនុយ ស្នើទិញភាគហ៊ុន/Subscription



សូមចុចទីនេះ



សូមចុចទីនេះ

បន្ទាប់មកប្រព័ន្ធនឹងបង្ហាញផ្ទាំងសម្រាប់បំពេញព័ត៌មានដូចខាងក្រោម៖

## ដំណាក់កាលទី៣៖ បំពេញព័ត៌មាន

**អេស៊ីស៊ីស ឥឡូវយើង ភីអិលស៊ី**  
**ACLEDA Securities Plc.**  
 (ក្រុមហ៊ុនមូលបត្រដែលរាយការណ៍ឱ្យកម្ពុជា)

**Customer Information**

លេខគណនីជួញដូរ  
Trading Account

លេខអត្តសញ្ញាណវិនិយោគិន  
Investor ID

នាមខ្លួន  
First Name

នាមត្រកូល  
Last Name

ថ្ងៃខែឆ្នាំកំណើត  
Date of Birth

លេខទូរស័ព្ទ/អ៊ីមែល  
Email/Phone

លេខសំងាត់សុវត្ថិភាព  
Security Code

← McxJnO ↻

សូមបញ្ចូលលេខសម្ងាត់សុវត្ថិភាពនៅទីនេះ

បន្ទាប់ពីបំពេញព័ត៌មានទាំងអស់ខាងលើរួចហើយ  
 ប្រព័ន្ធនឹងបញ្ជូន OTP ទៅកាន់ Email/Phone ដែលបានបញ្ចូលខាងលើ ។

## ដំណាក់កាលទី៤៖ បំពេញ OTP

← Verify OTP

OTP has been sent to hor.simeth@gmail.com

Verify OTP

Did not get OTP? [Resend](#)

Verify

សូមចុចលើប៊ូតុងនេះ

សូមបញ្ចូលលេខ OTP ដែលបានផ្ញើទៅEmail/ទូរស័ព្ទនៅទីនេះ

បន្ទាប់មកប្រព័ន្ធនឹងបង្ហាញផ្ទាំងសម្រាប់បំពេញព័ត៌មានបរិស្ថាន ដូចខាងក្រោម៖

**ដំណាក់កាលទី៥៖ បំពេញព័ត៌មានបរិស្ថាន**

លេខបរិស្ថាន Subscription number	
តម្លៃក្នុងមួយភាគហ៊ុន Price per Share	16,200
ចំនួនភាគហ៊ុនស្នើសុំទិញ Amount Share Request	
តម្លៃសរុប Total Amount (default)	
បានចូលរួមបៀវត្សលំដាប់ Book Building	No
ជោគជ័យបៀវត្សលំដាប់ Book Building Successful	No
ប្រាក់តម្កល់បៀវត្សលំដាប់ Total Actual Deposit for BB	0.00
ប្រាក់តម្កល់បៀវត្សលំដាប់បានផ្ទេរទៅវិញ BB Refund Amount	0.00
ប្រាក់នៅសល់ក្រោយពេលផ្ទេរត្រលប់វិញ Actual Remain Amt after BB/Refund	0.00
ប្រាក់តម្កល់បរិស្ថាន Sub Deposit	
ប្រាក់តម្កល់បរិស្ថានជាក់ស្តែង Sub Actual Deposit	
មធ្យោបាយផ្ទេរត្រលប់វិញ Refund Method	Bank Transfer
ឈ្មោះធនាគារ Bank Code	ACLEDA
គណនីលុយដុល្លារ Account USD	00012013362018
គណនីលុយរៀល Account KHR	00010013362012

សូមបញ្ចូលចំនួនភាគហ៊ុន  
ដែលស្នើសុំទិញនៅទីនេះ


សូមបញ្ចូលសាច់ប្រាក់  
តម្កល់ជាក់ស្តែង

**បញ្ជាក់៖** ប្រាក់តម្កល់បរិស្ថានជាក់ស្តែង/Sub Actual Deposit: សាច់ប្រាក់ដែលបានតម្កល់ជាក់ស្តែងតាមប័ណ្ណជាក់ប្រាក់/IB/ToanChet ត្រូវតែធំជាងឬស្មើប្រាក់តម្កល់បរិស្ថាន /Sub Deposit ។

បន្ទាប់មកបើកកម្មវិធីអេស៊ីលីដាទាន់ចិត្តដើម្បីធ្វើការផ្ទេរប្រាក់ចូលគណនីបរិស្ថាន

**ដំណាក់កាលទី៦៖ ការផ្ទេរប្រាក់ចូលគណនីបរិស្ថានតាមអេស៊ីលីដាទាន់ចិត្ត**

(១) ជំហានទី១៖ ចូលទៅកាន់អេស៊ីស៊ីជាទាន់ចិត្ត



សូមចុចនៅ  
ត្រង់នេះ

(២) ជំហានទី២៖ ចូលទៅកាន់ការផ្ទេរប្រាក់ (Transfer) ដើម្បីផ្ទេរប្រាក់ទៅកាន់គណនីបរិសេកម្ម នៅធនាគារអេស៊ីលីដា ដែលមានលេខ៖ 0001-03-571769-3-6

9:47 📶 📶 🔋

**Transfer**

To Bank Account

សូមចុចនៅត្រង់នេះ ដើម្បីជ្រើសរើសប្រភេទគណនីរបស់លោក-អ្នក

From:

\_\_\_\_\_

សូមបញ្ចូលលេខគណនីធនាគារសម្រាប់បរិសេកម្ម នៅទីនេះ

To:

00010357176936 ★

Transfer Amount:

10,000,000.00 (KHR)

សូមបញ្ចូលទឹកប្រាក់របស់លោក-អ្នកនៅទីនេះ

Transfer Type:

Immediate

Purpose:


Investor name

សូមដាក់កំណត់សម្គាល់ជាឈ្មោះរបស់វិនិយោគិន នៅទីនេះ

I agreed with Indemnity for this transaction.


**Submit**

(៣) ជំហានទី៣៖ បន្ទាប់ពីជោគជ័យក្នុងការផ្ទេរប្រាក់ សូមចុចលើប៊ូតុងខាងក្រោម៖




សូមចុចលើប៊ូតុង  
នេះ

(៤) ជំហានទី៤: បន្ទាប់មក សូមចុចលើប៊ូតុង ប្រវត្តិរដ្ឋប្រាក់ (Transaction History)



សូមចុចលើប៊ូតុងនេះ


(៥) ជំហានទី៥៖ បន្ទាប់មក សូមចុចលើប្រតិបត្តិការផ្ទេរទឹកប្រាក់ទៅគណនីបរិសកម្ម




សូមចុចលើ  
ប៊ូតុងនេះ



(៦) ជំហានទី៦៖ បន្ទាប់មក សូមធ្វើការថតអេក្រង (Shoot Screen)



ជំហានកាលទី៧៖ ភ្ជាប់ឯកសារផ្ទេរប្រាក់សម្រាប់ស្នើសុំធ្វើបរិច្ចាគ



- Attach Deposit Slip/IB/Toanchet Transfer History: ភ្ជាប់ឯកសារដែលវិនិយោគិនបាន Screen Shot ខាងលើ
- បន្ទាប់មកផឹក I agree with Term and Service រួចចុច Commit
- បន្ទាប់ពីថ្នាក់មានសមត្ថកិច្ចបានអនុម័តរួចរាល់ ហើយប្រព័ន្ធនឹងផ្ញើសារទៅកាន់វិនិយោគិនវិញ ។